

ហេតុអ្វីស្តីអោយ
ច្រើនរាល់ស្តីឡាត់
តាវិះហ្ន៎

[សូមមើល *نبيل الأوطار* ជំទី ៣ ទំព័រ ៥០ របស់លោក الشوكاني]

តើអ្នកឡាម៉ាអ្នកអាស្តូល-ស៊ុនណាស្ត មានប្រសាសន៍ យ៉ាងណាអំពីស្រ្តីឡាតុំតារ៉ិះហ្ន៍នៅឯផ្ទះ ?

លោកអ្នកឡាម៉ាអ្នកមូលមតិគ្នាអំពីផលបុណ្យរបស់ស្រ្តីឡាតុំនេះ តែមិនចុះ សម្រុងគ្នាទេថាតើគប្បីធ្វើស្រ្តីឡាតុំនេះនៅឯផ្ទះដោយខ្លួន ឬធ្វើស្រ្តីឡាតុំ នេះជុំគ្នានៅឯម៉ាស់យ៉ូដូ ។" លោក អាស់-ណាវ៉ិ អ្នកអធិប្បាយក្រាំង *ស្រ្តីហ្ន៍ហ្ន៍ មុស្លីម* ដ៏ល្បីល្បាញបានរាយឈ្មោះអស់លោកដែលគាំទ្រ ទស្សនៈទីពីរដែលមានចំនួនច្រើនជាងគេ ។ បន្ទាប់មកលោកបានសរសេរ ថា៖ "ម៉ាលិក, អាច្វី យូស៊ីហ្វ, អ្នកប្រាជ្ញម៉ាស្តូហ្ន៍ហ្ន៍មួយចំនួននិង លោកអ្នកប្រាជ្ញទៀតមានប្រសាសន៍ថា គប្បីធ្វើស្រ្តីឡាតុំនេះដោយខ្លួន នៅឯផ្ទះ ។"

[សូមមើល *شرح صحيح مسلم* ជំទី ៦ ទំព័រ ២៨៦ របស់លោក النووي]

សេចក្តីបញ្ចប់

ស្ត្រីអាស្តូលប្រាថ្នាតែស្រ្តីឡាតុំយប់ - ដែលគេហៅថា *តាហ្គាត្រូយ៉ូដូ* ឬ *គ្វីយ៉ាម អាស់-ឡែល* ឬ *ស្រ្តីឡាតុំ អាស់-ឡែល* - ក្នុងប៉ែកចុងក្រោយនៃពេលយប់ ប្រចាំឆ្នាំ ជាពិសេសក្នុងខែរ៉ម៉ាដ្វិនតែម្តង ។ គេបានផ្តោតឲ្យស្ត្រីអាស្តូលធ្វើ ស្រ្តីឡាតុំពិសេសបន្ថែម *ណាវ៉ិហ្ន៍ល* ក្នុងយប់ខែរ៉ម៉ាដ្វិនដែរ ។ ក៏ប៉ុន្តែ ស្ត្រីអាស្តូលធ្វើស្រ្តីឡាតុំបន្ថែមពិសេសនេះភាគច្រើនដោយខ្លួន មិនជុំគ្នាជា ដាច់ខាត ។ ធ្វើបែបនេះ ស្ត្រីអាស្តូលអនុវត្តតាមគូរអាននិងស៊ុនណាស្តព្រះ សាស្តា صلی اللہ علیہ وآلہ وسلم មូហាំម៉ាដ្ត صلی اللہ علیہ وآلہ وسلم ។

ហេតុអ្វីស្ត្រីអាស្តូលចៀសវាងស្រ្តីឡាតុំតារ៉ិះហ្ន៍ ?

وَمِنَ اللَّيْلِ فَتَهَجَّدْ بِهِ ۖ نَافِلَةً لَّكَ عَسَىٰ أَن يَبْعَثَكَ رَبُّكَ مَقَامًا مَّحْمُودًا ﴿٧٦﴾
ក្នុងពេលយប់ ចូរអ្នកអត់ឯងងុយ (តមដំណេក) ដើម្បីធ្វើនមស្តារបន្ថែម សម្រាប់ខ្លួនអ្នក ដើម្បីព្រះម្ចាស់អ្នកនឹងឲ្យអ្នកងើបឡើងវិញដោយប្រទាន ឲ្យអ្នកនូវឋាននូវស័ក្តិគួរជាទីកោតសរសើរ (១៧:៧៩) ។

ព្រះសាស្តាមូហាំម៉ាដ្ត صلی اللہ علیہ وآلہ وسلم មានព្រះវចនៈអំពីខែរ៉ម៉ាដ្វិនថា៖ "អ្នកណា ស្រ្តីឡាតុំយប់ (قیام اللیل) នៅក្នុងខែនោះដោយជំនឿស្មោះនិងសង្ឃឹមចង់ បានរង្វាន់ពីអល់ឡោះហ្ន៍, គេនឹងលើកទោសមុនៗទាំងអស់ឲ្យអ្នកនោះ ។ [សូមមើល *ស្រ្តីហ្ន៍ហ្ន៍ អាស់-ប៊ូខ្រីវី* ជំទី ៣ វគ្គ ៣២ លេខ ២២៦]

حَدَّثَنَا يَحْيَى بْنُ بُكَيْرٍ، حَدَّثَنَا اللَّيْثُ، عَنْ عُقَيْلٍ، عَنِ ابْنِ شِهَابٍ، قَالَ أَخْبَرَنِي أَبُو سَلَمَةَ، أَنَّ أَبَا هُرَيْرَةَ . رَضِيَ اللَّهُ عَنْهُ . قَالَ سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ لِرَمَضَانَ " مَنْ قَامَهُ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ " .
[صحيح البخاري، باب فضل مَنْ قَامَ رَمَضَانَ]

អាស្តូល-ស៊ុនណាស្តទូទៅចាត់ទុកស៊ុនណាស្តនេះ ជាស៊ុនណាស្តពិសេស ដែលឲ្យស្រ្តីឡាតុំ *តារ៉ិះហ្ន៍* ជុំគ្នាក្នុងអំឡុងខែរ៉ម៉ាដ្វិនពិសេស ។ សម្រាប់ ស្ត្រីអាស្តូល ទោះបីគេផ្តាំឲ្យស្រ្តីឡាតុំស្រដៀងគ្នាដែរ គឺស្រ្តីឡាតុំ *ណាវ៉ិហ្ន៍ល* (ជាស្រ្តីឡាតុំស៊ុនណាត់) ក៏ដោយ ក៏គេមិនអនុញ្ញាតឲ្យពួកគេប្រតិបត្តិ ស្រ្តីឡាតុំនេះជុំគ្នាទេ ។ ទង្វើស្ត្រីអាស្តូលនេះសមស្របនឹងបញ្ហានិងស៊ុនណាស្ត ព្រះសាស្តា صلی اللہ علیہ وآلہ وسلم ។

បងប្អូនប្រុសស្រីអាស្តូល-ស៊ុនណាស្តនាំគ្នាស្រ្តីឡាតុំ *តារ៉ិះហ្ន៍* ជុំគ្នាដើម

យប់ប្រៅខែរ៉ម៉ាដួន ។ ពួកគេឈរស្ទើរឡាត់និងសូត្រគូរអាន សូម
អស់ឡោះហ្ន៎ ឲ្យរង្វាន់ពួកគេដែលមានបំណងប្រតិបត្តិស្មោះ ។

ក៏ប៉ុន្តែ គូរអានឬព្រះសាស្តា មិនដែលប្រើពាក្យ *តារវិះហ្ន៎* (ترويه) សោះ
ឡើយដើម្បីរៀបរាប់អំពីការស្ទើរឡាត់ពិសេសបន្ថែមនេះ ក្នុងពេលយប់ខែ
រ៉ម៉ាដួននោះ ។

នេះគឺពាក្យដែលត្រូវបង្កើតឡើងក្រោយមក នៅក្នុងសហគមន៍មុស្លីម ។
យោលតាមភាសាវិទ្យា ពាក្យ "តារវិះហ្ន៎" ជាពហុវចនៈរបស់ពាក្យ
"តារវីហ្ន៎ (ترويه)" ដែលសំដៅអត្ថន័យទៅលើពេលយប់សម្រាកចន្លោះ
រាល់បួនរ័ក្ខាតំរបស់ស្ទើរឡាត់ ។ ក្រោយមក គេប្រើពាក្យនេះសម្រាប់ហៅ
ស្ទើរឡាត់ជុំគ្នាទាំងអស់ក្នុងយប់ខែរ៉ម៉ាដួន ។

ដើមហេតុយកតារវិះហ្ន៎ជាស្ទើរឡាត់ជុំគ្នា

គេដឹងច្បាស់ស្រាប់ហើយថា *តារវិះហ្ន៎* ដែលជាស្ទើរឡាត់ជុំគ្នាពេលយប់ខែ
រ៉ម៉ាដួននោះ មានដើមកំណើតក្នុងរជ្ជកាល អ៊ូម៉ាវ ប៊ិន អាល់-ខុត្តត្រប់
ខ្ញុំលិហ្សទីពីរ ។

- "អាហ្ន៎ ហ្ន៎រ៉យំរ៉ោះត្ន៍បានតំណាលថា រ៉ស្ទិលុលឡោះហ្ន៎ មានព្រះវចនៈ
ថា៖ "អ្នកណាស្ទើរឡាត់ពេលយប់ពេញមួយខែរ៉ម៉ាដួនដោយជំនឿស្មោះនិង
សង្ឃឹមចង់បានរង្វាន់ពីអស់ឡោះហ្ន៎ គេនឹងលើកទោសមុនៗទាំងអស់
ឲ្យអ្នកនោះ ។" អ៊ីបន្ទូ ស្ទើរហ្ន៎ (អ្នកនិយាយបន្ត) បានថា៖ "ពេល
រ៉ស្ទិលុលឡោះហ្ន៎ ចូលទិវង្គត មនុស្សនៅតែធ្វើបែបនេះ (ពោលគឺ ស្ទើរឡាត់
ណាវ៉ាហ្ន៎ ដោយខ្លួននៅឆ្ងុះ មិនស្ទើរឡាត់ជុំគ្នាទេ) ។ គេនៅតែធ្វើបែបនេះក្នុង
រជ្ជកាល អាហ្ន៎ បាការ និងដើមរជ្ជកាលអ៊ូម៉ាវ ។" អុប្បខុល រ៉ោះហ្ន៎ម៉ាន ប៊ិន

គេបានសួរអ៊ីម៉ាអាល់-បាក្យ័រនិងអ៊ីម៉ាអាល់-ស្ទើរឡាត់ថា តើគេអនុញ្ញាត
ឲ្យស្ទើរឡាត់ស្វិណាត់ជុំគ្នាក្នុងយប់រ៉ម៉ាដួនទេ ។ ព្រះអង្គទាំងពីរបាន
ថ្លែងហ្ន៎ស្ទើរព្រះសាស្តា ថា៖

- "ការពិត ស្ទើរឡាត់ណាហ្ន៎ឡាសុំ (ស្ទើរឡាត់ស្វិណាត់ ឬស្ទើរឡាត់បន្ថែមពិសេស) ជុំ
គ្នាក្នុងយប់រ៉ម៉ាដួន ជាទង្វើប៊ីដុអុសុំ (កែប្រែ)... ។ ប្រជារាស្ត្រអ៊ីយ ចូរកុំ
ស្ទើរឡាត់ណាហ្ន៎ឡាសុំខែរ៉ម៉ាដួនជុំគ្នា... ។ ពិតប្រាកដណាស់ គោរព
សក្ការៈអស់ឡោះហ្ន៎ ដោយទង្វើតូចតាច (គឺមិនសូវសំខាន់) ដែលសម
ស្របនឹងស៊ុនណាសុំនោះ វាប្រសើរជាងគោរពសក្ការៈអស់ឡោះហ្ន៎
ដោយទង្វើធំដុំ (គឺសំខាន់ខ្លាំង) តែប៊ីដុអុសុំ (គឺដែលត្រូវកែប្រែ) ។"

[សូមមើល *وسائل الشيعة* ជុំទី ៨ ទំព័រ ៤៥ របស់លោក អាល់-ហ្ន៎រ អាល់-
អុម៉ាលី (الحر العاملي)]

محمد بن علي بن الحسين بأسانيده عن زرارة ومحمد بن مسلم والفضيل أنهم سألوا أبا جعفر الباقر
(عليه السلام) وأبا عبد الله الصادق (عليهما السلام) عن الصلاة في شهر رمضان نافلة بالليل في
جماعة؟ فقالا: إن رسول الله (صلى الله عليه وآله) كان إذا صلى العشاء الآخرة انصرف إلى منزله
ثم يخرج من آخر الليل إلى المسجد فيقوم فيصلي، فخرج في أول ليلة من شهر رمضان ليصلي
كما كان يصلي فاصطف الناس خلفه فهرب منهم إلى بيته وتركهم، ففعلوا ذلك ثلاث ليال فقام في
اليوم الرابع على منبره فحمد الله وأثنى عليه ثم قال: أيها الناس، إن الصلاة بالليل في شهر
رمضان من النافلة في جماعة بدعة، وصلاة الضحى بدعة، ألا فلا تجمعوا ليلا في شهر رمضان
لصلاة الليل، ولا تصلوا صلاة الضحى فان تلك معصية، ألا وإن كل بدعة ضلالة وكل ضلالة
سيئها إلى النار، ثم هو نزل وهو يقول: قليل في سنة خير من كثير في بدعة.
[وسائل الشيعة (آل البيت) - الحر العاملي - ج ٨ - الصفحة ٤٥]

អ៊ីឡាម៉ាអ៊ីអាល់លុល-ស៊ុនណាសុំល្បីម្នាក់ បានអះអាងគាំទ្រទស្សនៈ
របស់អ៊ីម៉ាដែលជាព្រះរាជបុត្ររាជនគ្គារបស់ព្រះសាស្តា ថា៖ "ព្រះរាជ
បុត្ររាជនគ្គារបស់ព្រះសាស្តា មានវចនៈថាប្រជុំគ្នាស្ទើរឡាត់
ជាទង្វើ *ប៊ីដុអុសុំ* (គឺជាទង្វើកែប្រែ) ។"

مَكْتُوبَةٌ .

[سنن ابن ماجه، كتاب إقامة الصلاة والسنة فيها]

- "ស្រែដ្ឋ ប៊ិន ស្រាប៊ិត បានថា៖ "វិស្វលុលឡោះហ្នឹង ﷺ បានធ្វើបន្ទប់តូចមួយ ក្រាលដោយស្លឹកលម្អើ ។ ព្រះអង្គ ﷺ ចេញ[ពីផ្ទះ] មកស្រែដ្ឋក្នុងកូន បន្ទប់នោះ ។ បុរសខ្លះបានមកចូលរួមស្រែដ្ឋក្នុងមួយព្រះអង្គ ﷺ ។ យប់ ក្រោយមកពួកគេបានមកដើម្បីស្រែដ្ឋក្នុងព្រះសាស្តា ﷺ បានពន្យារពេល ហើយមិនចេញមករកពួកគេទេ ។ ពួកក៏បានឡើយ យកដុំថ្មតូចៗចោល ទ្វារផ្ទះព្រះអង្គ ﷺ ដើម្បីហៅព្រះអង្គ ﷺ ។ ព្រះអង្គ ﷺ បានចេញមកជួបពួក គេដោយក្រោធ ហើយមានព្រះវចនៈថា៖ "អស់លោកនៅតែចេសធ្វើបែប នេះ ព្រោះតែអស់លោកចេសធ្វើបែបនេះ ខ្ញុំក្រែងតែស្រែដ្ឋក្នុងនេះនឹងទៅ ជាចាំបាច់សម្រាប់អស់លោក ។ ហេតុដូច្នោះ ប្រជារាស្ត្រអើយ ចូរអស់ លោកធ្វើស្រែដ្ឋក្នុងនេះនៅផ្ទះអស់លោក ព្រោះស្រែដ្ឋក្នុងប្រសើរបំផុតរបស់ បុគ្គលគឺស្រែដ្ឋក្នុងដែលបុគ្គលនោះធ្វើនៅផ្ទះ លើកលែងតែស្រែដ្ឋក្នុងហ្វារខ្លាជុំ គ្នា" ។"

[សូមមើល صحيح البخاري ជុំទី ៨ វគ្គ ៧៣ លេខ ១៣៤]

حَدَّثَنَا إِسْحَاقُ، أَخْبَرَنَا عَفَّانُ، حَدَّثَنَا وَهَيْبٌ، حَدَّثَنَا مُوسَى بْنُ عُقْبَةَ، سَمِعْتُ أَبَا النَّضْرِ، يُحَدِّثُ عَنْ بُسْرِ بْنِ سَعِيدٍ، عَنْ زَيْدِ بْنِ ثَابِتٍ، أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ اتَّخَذَ حُجْرَةً فِي الْمَسْجِدِ مِنْ حَصِيرٍ، فَصَلَّى رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِيهَا لَيْلًا، حَتَّى اجْتَمَعَ إِلَيْهِ نَاسٌ، ثُمَّ فَقَدُوا صَوْتَهُ لَيْلَةً فَظَنُّوا أَنَّهُ قَدْ نَامَ، فَجَعَلَ بَعْضُهُمْ يَتَنَحَّحُ لِيُخْرِجَ إِلَيْهِمْ فَقَالَ " مَا زَالَ بِكُمْ الَّذِي رَأَيْتُمْ مِنْ صَبِيحِكُمْ، حَتَّى حَشِيتُمْ أَنْ يُكْتَبَ عَلَيْكُمْ، وَلَوْ كُنْتُمْ عَلَيَّكُمْ مَا فُتِمْتُمْ بِهِ فَصَلُّوا أَيُّهَا النَّاسُ فِي بُيُوتِكُمْ، فَإِنَّ أَفْضَلَ صَلَاةِ الْمَرْءِ فِي بَيْتِهِ، إِلَّا الصَّلَاةَ الْمَكْتُوبَةَ " .
[صحيح البخاري، اب ما يُكْرَهُ مِنْ كَثْرَةِ السُّؤَالِ وَتَكْلُفِ مَا لَا يَغْنِيهِ]

តើអ្នកស្រែដ្ឋក្នុងនេះ ត្រូវធ្វើដូចម្តេច ?

អាចខ្ពស់ ក្តីបានថា៖ "ខ្ញុំបានចេញទៅឯម៉ាស់យ៉ូដូយប់មួយក្នុងខែវិមាដ្ឋន ជាមួយ អ៊ូម៉ារ ប៊ិន អាល-ខុត្តក្តប់ បានឃើញប្រជាជនស្រែដ្ឋក្នុងច្រើនក្រុម ដេរដាស - បុរសម្នាក់ស្រែដ្ឋក្នុងម្នាក់ឯង ឬបុរសម្នាក់ស្រែដ្ឋក្នុងដោយមាន មនុស្សមួយក្រុមតូចនៅពីក្រោយបុរសនោះ ។

បន្ទាប់មក អ៊ូម៉ារបានថា៖ "ខ្ញុំយល់ឃើញថាខ្ញុំគប្បីប្រមូលមនុស្សទាំងនេះ មកនៅក្រោមការដឹករបស់ក្តីវី (គឺអ្នកសូត្រ) តែម្នាក់ [ពោលគឺ នាំពួកគេ ស្រែដ្ឋក្នុងជុំគ្នា !] ។" អ៊ូម៉ារក៏បានសម្រេចចិត្តប្រមូលពួកគេជុំគ្នាពីក្រោយ អ៊ូបែ ប៊ិន កាក្តប់ ។ ក្រោយមក យប់មួយទៀត ខ្ញុំបានទៅជាមួយអ៊ូម៉ារម្តង ទៀត ប្រជាជនស្រែដ្ឋក្នុងពីក្រោយអ្នកសូត្ររបស់ខ្លួន (គឺស្រែដ្ឋក្នុងជុំគ្នា) ។ ឃើញដូច្នោះ អ៊ូម៉ារបានកត់សម្គាល់ថា៖ "នេះគឺ **ប៊ីដអុស្ត** ប្រសើរណាស់ (ប៊ីដអុស្ត គឺការកែប្រែក្នុងសាសនា) ។ តែក្នុងពេលចុងយប់ គប្បីនៅដេក វាប្រសើរជាងធ្វើស្រែដ្ឋក្នុងដែលពួកគេកំពុងធ្វើនេះ (គឺស្រែដ្ឋក្នុងតារវិះហ្នឹងជុំគ្នា នៅឯម៉ាស់យ៉ូដូ) ។" អ៊ូម៉ារចង់និយាយអំពីស្រែដ្ឋក្នុងនៅបែកចុងក្រោយនៃ ពេលយប់ ។ [សម័យនោះ] មនុស្សតែងតែស្រែដ្ឋក្នុងដើមយប់ ។"

[សូមមើល ស្រែដ្ឋក្នុងហ្នឹង អាល-ប៊ូខ្លីវី ជុំទី ៣ វគ្គ ៣២ លេខ ២២៧]

وَعَنْ ابْنِ شَهَابٍ، عَنْ عُرْوَةَ بْنِ الرُّبَيْرِ، عَنْ عَبْدِ الرَّحْمَنِ بْنِ عَبْدِ الْقَارِيِّ، أَنَّهُ قَالَ حَرَجْتُ مَعَ عَمْرِو بْنِ الْخَطَّابِ . رَضِيَ اللهُ عَنْهُ . لَيْلَةً فِي رَمَضَانَ، إِلَى الْمَسْجِدِ، فَإِذَا النَّاسُ أَوْزَاعٌ مُتَفَرِّقُونَ يُصَلِّي الرَّجُلُ لِنَفْسِهِ، وَيُصَلِّي الرَّجُلُ فَيُصَلِّي بِصَلَاتِهِ الرَّهْمَطُ فَقَالَ عُمَرُ إِنِّي أَرَى لَوْ جَعَلْتُ هَؤُلَاءِ عَلَى قَارِيٍّ وَاحِدٍ لَكَانَ أَفْضَلَ . ثُمَّ عَزَمَ فَجَمَعَهُمْ عَلَى أَبِي بِنِ كَعْبٍ، ثُمَّ حَرَجْتُ مَعَهُ لَيْلَةً أُخْرَى، وَالنَّاسُ يُصَلُّونَ بِصَلَاةِ قَارِيهِمْ، قَالَ عُمَرُ نِعَمَ الْبِدْعَةُ هَذِهِ، وَالَّتِي يَنَامُونَ عَنْهَا أَفْضَلُ مِنَ الَّتِي يُقِيمُونَ . يُرِيدُ آخِرَ اللَّيْلِ، وَكَانَ النَّاسُ يُقِيمُونَ أَوَّلَهُ .

[صحيح البخاري، باب فضل مَنْ قَامَ رَمَضَانَ]

- "គេហៅស្រែដ្ឋក្នុងនេះថា **ប៊ីដអុស្ត** ព្រោះតែព្រះសាស្តា ﷺ មិនស្រែដ្ឋក្នុងជុំ

គ្នាទេ ហើយគេមិនធ្វើបែបនេះក្នុងរជ្ជកាលអាល់-ស្ត្រីដ្យូកូ (គឺខ្ញុំលិហ្វទីមួយ) ហើយក៏មិនស្លៀកខ្លួននៅដើមយប់ទេ ឬដោយមានចំនួនវិញនោះទេដែរ ។"

[សូមមើល អាល់-កូតូល់ឡានី, អៀរស្ត្រាដ៍ អាល់-សារី ស្ត្រាហ្គី ស្ត្រីហ្គ្រីហ្គី អាល់-ហ្គីដ្យូដ៍ ជំទី ៥ ទំព័រ ៥]

[សូមមើល អាល់-ណាវីរី, ស្ត្រាហ្គី ស្ត្រីហ្គ្រីហ្គី មុស្លីម ជំទី ៦ ទំព័រ ២៨៧]

(نعم البدعة هذه)، سماها بدعة لأنه - صَلَّى اللهُ عَلَيْهِ وَسَلَّمَ - لم يسن لهم الاجتماع لها ولا كانت في زمن الصديق ولا أول الليل ولا كل ليلة ولا هذا العدد.
[شرح القسطلاني = إرشاد الساري لشرح صحيح البخاري]

- "អ្វីម៉ារជាបុគ្គលដំបូងបង្អស់ដែលឲ្យស្លៀកខ្លួនយប់រំម៉ាដ្យូន តារីរីហ្គី ជាគំរូ ដែលប្រជុំមនុស្សឲ្យធ្វើស្លៀកខ្លួននេះ ហើយដែលប្រាប់ឲ្យតំបន់ផ្សេងៗចេះ ដឹងអំពីរឿងនេះ ។ រឿងនេះបានកើតមានឡើងនៅក្នុងខែរំម៉ាដ្យូន ឆ្នាំទី ១៤ សករាជហ្គីច្រោះត្រី ។ គាត់បានតែងតាំងអ្នកសូត្រគូរអាសឲ្យដឹកនាំ មនុស្សទាំងស្រីទាំងប្រុសស្លៀកខ្លួន តារីរីហ្គី ។"

[សូមមើលសៀវភៅរបស់លោក អ៊ីបនូ សាក្តូដ៍ ក្នុង ក្រាហ្វិក ក្រាហ្វិក ជំទី ៣ ទំព័រ ២៨១]

[សូមមើលសៀវភៅរបស់លោក អាល់-ស៊ូយូដ៍ ក្នុង តារីខ ខ្លី ទំព័រ ១៣៧]

[សូមមើលសៀវភៅរបស់លោក អាល់-អ៊ែនី ក្នុង ក្រាហ្វិក ជំទី ៦ ទំព័រ ១២៥]

ស្លៀកខ្លួនជុំគ្នានៅរំម៉ាដ្យូន ឬ ស្លៀកខ្លួនដោយខ្លួននៅ ឯផ្ទះ ?

ព្រះសាស្ត្រា صلواته عليه បានផ្តាំឲ្យយ៉ាងខ្លាំង ឲ្យធ្វើស្លៀកខ្លួនតំបន់នៃមពិសេស (គឺ ស្លៀកខ្លួនស្វីណាត់) ដោយខ្លួននៅឯផ្ទះ កុំស្លៀកខ្លួនជុំគ្នានៅរំម៉ាដ្យូន ព្រោះ វានាំមកនូវរាជ័យសម្រាប់ផ្ទះនិងគ្រួសារ ហើយវាជួយផ្តល់ការអប់រំ អ៊ីស្លាមដល់កូនៗ ។

- "ព្រះសាស្ត្រា صلواته عليه មានព្រះវចនៈថា៖ "ប្រជារាស្ត្រអ៊ីយ ចូរស្លៀកខ្លួននៅឯផ្ទះ ព្រោះស្លៀកខ្លួនប្រសើរបំផុតរបស់បុគ្គលគឺស្លៀកខ្លួននៅឯផ្ទះខ្លួន លើកលែងតែ ស្លៀកខ្លួនហ្វារូដ៍" ។"

[សូមមើល ក្នុង ក្រាហ្វិក ជំទី ៩ វគ្គ ៩២ លេខ ៣៩៣]

[សូមមើល ក្នុង ក្រាហ្វិក ជំទី ៣ ទំព័រ ១៦១, ១៩៨]

فَصَلُّوا أَيُّهَا النَّاسُ فِي بُيُوتِكُمْ فَإِنَّ أَفْضَلَ صَلَاةِ الْمَرْءِ فِي بَيْتِهِ إِلَّا الصَّلَاةَ الْمَكْتُوبَةَ .
[سنن النسائي، باب الْحَثِّ عَلَى الصَّلَاةِ فِي الْبُيُوتِ وَالْفُضْلِ فِي ذَلِكَ]

- "ថ្ងៃមួយ អ្នកខ្លួនឡោះហ្គី ប៊ិន ម៉ាដ្យូដ៍បានសួរព្រះសាស្ត្រា صلواته عليه ថា៖ "មួយណាជាដាច់គេ ស្លៀកខ្លួននៅផ្ទះ ឬស្លៀកខ្លួននៅរំម៉ាដ្យូន ?" ព្រះ សាស្ត្រា صلواته عليه មានព្រះវចនៈថា៖ "លោកមិនឃើញទេថាផ្ទះខ្ញុំនៅជិត ម៉ាដ្យូដ៍ប៉ុណ្ណា ? ខ្ញុំចូលចិត្តស្លៀកខ្លួននៅផ្ទះខ្ញុំជាងស្លៀកខ្លួននៅ ម៉ាដ្យូដ៍ លើកលែងតែស្លៀកខ្លួនហ្វារូដ៍ ។"

[សូមមើល ក្នុង ក្រាហ្វិក ជំទី ១ ទំព័រ ៤៣៩ លេខ ១៣៧៨]

حَدَّثَنَا أَبُو بَشِيرٍ، بِكَرْبُ بْنِ خَلْفٍ حَدَّثَنَا عَبْدُ الرَّحْمَنِ بْنُ مَهْدِيٍّ، عَنْ مُعَاوِيَةَ بْنِ صَالِحٍ، عَنِ الْعَلَاءِ بْنِ الْحَارِثِ، عَنْ حَرَامِ بْنِ مُعَاوِيَةَ، عَنْ عَمِّهِ عَبْدِ اللَّهِ بْنِ سَعْدٍ، قَالَ سَأَلْتُ رَسُولَ اللَّهِ - صَلَّى اللهُ عَلَيْهِ وَسَلَّمَ - أَيُّمَا أَفْضَلُ الصَّلَاةِ فِي بَيْتِي أَوْ الصَّلَاةِ فِي الْمَسْجِدِ قَالَ " أَلَا تَرَى إِلَى بَيْتِي مَا أَقْرَبُهُ مِنَ الْمَسْجِدِ فَلَأَنْ أَصَلِّيَ فِي بَيْتِي أَحَبُّ إِلَيَّ مِنْ أَنْ أُصَلِّيَ فِي الْمَسْجِدِ إِلَّا أَنْ تَكُونَ صَلَاةً